

บทเรขัมพร : ศักดิ์สิทธิ์ ชำระรูปเด็ก



ชีวิตของกษัตริย์ดาวิด

ภาคที่ 1

3 บทเรียน

“แต่เมื่อพระเยซูทอดพระเนตรเห็นการนั้น พระองค์ไม่พอพระทัยมาก และตรัสแก่พวกสาวกว่า “จงยอมให้พวกเด็กเล็ก ๆ เข้ามาหาเรา และอย่าห้ามพวกเขาเลย เพราะว่าอาณาจักรของพระเจ้าย่อมเป็นของคนเช่นนั้น”

มาระโก 10:14


เด็ก ๆ สามารถรับเชื่อได้ และพวกเขาจำเป็นต้องรับเชื่อ ไม่ว่าเขาจะมาจากครอบครัวที่เป็นคริสเตียนหรือมาจากครอบครัวที่ไม่รู้จักกับพระเจ้าก็ตาม เด็ก ๆ ทุกคนต้องรับเชื่อเป็นส่วนตัวจึงจะรอดได้


สเปอเจิล กล่าวไว้ว่า “คุณต้องมองเด็กเหล่านี้ด้วยจิตใจที่ซอกซำ เพราะพวกเขาเกิดขึ้นมาในความบาป และตกอยู่ในความผิดบาป มรดกแห่งความบาปตกทอดมาถึงพวกเขาและเขาต้องการชำระล้างโดยรีบด่วนที่สุด เมื่อคุณคิดได้เช่นนี้ คุณก็จะเห็นความต้องการฝ่ายจิตวิญญาณของพวกเขา

และเหตุผลว่าทำไมพระเยซูจึงเป็นคนสำคัญที่สุดที่พวกเขาต้องทำความรู้จัก”

ไม่ว่าสภาพเบื้องหลังครอบครัวของเด็กเหล่านั้นจะเป็นอย่างไร เด็กที่มาจากทุกครอบครัวต่างก็มีจิตวิญญาณทั้งสิ้น บางครั้งคริสเตียนตัวเล็กที่สัตย์ซื่อที่สุดในชั้นของคุณ อาจจะมาจากรอบครัวที่ไม่ใช่คริสเตียนก็ได้ และหลายต่อหลายคนได้กลายมาเป็นมิชชันนารีประกาศต่อครอบครัวของเขาเองด้วยซ้ำ

เมื่อมีคนที่ยอมรับเชื่อตั้งแต่อายุน้อยอยู่ เขาก็มีโอกาสมากขึ้นที่จะมีประสบการณ์ในการรับใช้ และรู้จักกับองค์พระผู้เป็นเจ้ามากกว่าคนที่รับเชื่อเมื่ออายุมากแล้ว วัยเด็กเป็นวัยที่ต้องการพระผู้ช่วยให้รอด ขอให้เรารอรับเด็กทุก ๆ คนที่เหยียบย่างเข้ามาสู่ชั้นเรียนของเรา เพื่อนำเอาจิตวิญญาณของเขาถวายแด่พระเจ้า







ថវាវៃ
ឯកភាពនៃសមណគោតម
ក្នុងការសម្រេចបាននូវសុខុមាលភាព
នៃសង្គម។ ក្នុងការសម្រេចបាននូវសុខុមាលភាព
នៃសង្គម គ្រប់គ្នាត្រូវតែមានការចូលរួមគ្នា
ដោយស្មោះត្រង់ និងយល់ឆ្លាតវៃ។ ក្នុងការសម្រេច
បាននូវសុខុមាលភាព គ្រប់គ្នាត្រូវតែមានការ
ចូលរួមគ្នាដោយស្មោះត្រង់ និងយល់ឆ្លាតវៃ។
ក្នុងការសម្រេចបាននូវសុខុមាលភាព គ្រប់គ្នា
ត្រូវតែមានការចូលរួមគ្នាដោយស្មោះត្រង់
និងយល់ឆ្លាតវៃ។ ក្នុងការសម្រេចបាននូវ
សុខុមាលភាព គ្រប់គ្នាត្រូវតែមានការចូលរួម
គ្នាដោយស្មោះត្រង់ និងយល់ឆ្លាតវៃ។

អង្គការសហប្រជាជាតិ ក្នុងការសម្រេច
បាននូវសុខុមាលភាព គ្រប់គ្នាត្រូវតែមានការ
ចូលរួមគ្នាដោយស្មោះត្រង់ និងយល់ឆ្លាតវៃ។
ក្នុងការសម្រេចបាននូវសុខុមាលភាព គ្រប់គ្នា
ត្រូវតែមានការចូលរួមគ្នាដោយស្មោះត្រង់
និងយល់ឆ្លាតវៃ។ ក្នុងការសម្រេចបាននូវ
សុខុមាលភាព គ្រប់គ្នាត្រូវតែមានការចូលរួម
គ្នាដោយស្មោះត្រង់ និងយល់ឆ្លាតវៃ។







DC 1-5






ក្នុងនាមនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានជ្រើសរើសឈ្មោះបេក្ខជនប្រធានបញ្ជីបេក្ខជនប្រធាន
គណៈកម្មាធិការប្រជាជនស្រី និងបេក្ខជនប្រធាន
គណៈកម្មាធិការប្រជាជនប្រុស ដូចមានចែងក្នុងតារាង
ខាងក្រោមនេះ ។ បេក្ខជនទាំងនេះ ត្រូវបានជ្រើសរើស
ឡើងវិញ បើករណីមានការប្តូរឈ្មោះបេក្ខជនប្រធាន
គណៈកម្មាធិការប្រជាជនស្រី និងបេក្ខជនប្រធាន
គណៈកម្មាធិការប្រជាជនប្រុស តាមប្រតិបត្តិការណ៍
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បេក្ខជនប្រធានគណៈកម្មាធិការប្រជាជនស្រី
លេខ ១ ឈ្មោះ ឈីន យ៉ាង ឃី ១៧ ឈីន យ៉ាង ឃី

៤៧ ឈីន យ៉ាង ឃី
លេខ ២ ឈ្មោះ ឈីន យ៉ាង ឃី ២ ឈីន យ៉ាង ឃី



DC 2-1




DC 2-2





DC 2-3





DC 2-6

ឡោតពង
 ២៩៧៦ រំលឹករំលងទិវាសម័យមូលដ្ឋានកម្ពុជា
 ឧបទ្វីបភាគអាគ្នេយ៍ រាជធានីភ្នំពេញ

ឯកសារនេះផ្តល់ព័ត៌មានអំពីការងារ
 របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
 របស់ខេត្តកំពង់ចាម ចាប់ពីខែ មេសា ឆ្នាំ
 ២០២០ មកដល់ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ចាម

២៩៧៦ ផ្នែកទី ១. ឡោតពង

២៩៧៦ ផ្នែកទី ១.១ រចនាសម្ព័ន្ធ
 គណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
 ខេត្តកំពង់ចាម មានសមាជិកៗដូចខាងក្រោម៖
លោក ជិន ហុង ប្រធាន
លោក យ៉ា ស៊ីហុង ប្រធានវេជ្ជសាស្ត្រ
លោក យ៉ា ស៊ីហុង ប្រធានការងារសាធារណៈ
លោក យ៉ា ស៊ីហុង ប្រធានការងារស្រុក
លោក យ៉ា ស៊ីហុង ប្រធានការងារសង្គម

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
 ខេត្តកំពង់ចាម មានសមាជិកៗដូចខាងក្រោម៖
លោក យ៉ា ស៊ីហុង ប្រធាន
លោក យ៉ា ស៊ីហុង ប្រធានវេជ្ជសាស្ត្រ
លោក យ៉ា ស៊ីហុង ប្រធានការងារសាធារណៈ
លោក យ៉ា ស៊ីហុង ប្រធានការងារស្រុក
លោក យ៉ា ស៊ីហុង ប្រធានការងារសង្គម

លោក យ៉ា ស៊ីហុង
 ប្រធានវេជ្ជសាស្ត្រ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសាធារណៈ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារស្រុក
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសង្គម

លោក យ៉ា ស៊ីហុង
 ប្រធានវេជ្ជសាស្ត្រ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសាធារណៈ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារស្រុក
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសង្គម


លោក យ៉ា ស៊ីហុង
 ប្រធានវេជ្ជសាស្ត្រ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសាធារណៈ
 លោក យ៉ា ស៊ីហុង
 ប្រធានការងារស្រុក
 លោក យ៉ា ស៊ីហុង
 ប្រធានការងារសង្គម

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
 ខេត្តកំពង់ចាម មានសមាជិកៗដូចខាងក្រោម៖
លោក យ៉ា ស៊ីហុង ប្រធាន
លោក យ៉ា ស៊ីហុង ប្រធានវេជ្ជសាស្ត្រ
លោក យ៉ា ស៊ីហុង ប្រធានការងារសាធារណៈ
លោក យ៉ា ស៊ីហុង ប្រធានការងារស្រុក
លោក យ៉ា ស៊ីហុង ប្រធានការងារសង្គម

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ-១៩
 ខេត្តកំពង់ចាម មានសមាជិកៗដូចខាងក្រោម៖
លោក យ៉ា ស៊ីហុង ប្រធាន
លោក យ៉ា ស៊ីហុង ប្រធានវេជ្ជសាស្ត្រ
លោក យ៉ា ស៊ីហុង ប្រធានការងារសាធារណៈ
លោក យ៉ា ស៊ីហុង ប្រធានការងារស្រុក
លោក យ៉ា ស៊ីហុង ប្រធានការងារសង្គម




DC 2-7



DC 3-1



DC 3-2





DC 3-3



DC 3-5



DC 3-3



២ នេះឯងជាអ្នកទទួលបាននូវសេចក្តីសុខ
ភាពយូរអង្វែង ថ្ងៃយប់ ទាំងស្រុង ដូច
គ្នាទៅវិញទៅហើយ ពេលវេលាដ៏ល្អ
ណាមួយ ក៏ឲ្យបានទានសេចក្តីសុខ
ស្រេច ទាំងស្រុង ដូចគ្នាទៅវិញ
ទៅហើយ ។ គ្រប់អ្នកដែលបានឃើញ
នូវពាក្យទាំងនេះ ក៏ចង់បាននូវសេចក្តី
សុខភាពយូរអង្វែង ដូចគ្នាទៅវិញទៅ
ហើយ ។ គ្រប់អ្នកដែលបានឃើញ
នូវពាក្យទាំងនេះ ក៏ចង់បាននូវសេចក្តី
សុខភាពយូរអង្វែង ដូចគ្នាទៅវិញ
ទៅហើយ ។ គ្រប់អ្នកដែលបានឃើញ
នូវពាក្យទាំងនេះ ក៏ចង់បាននូវសេចក្តី
សុខភាពយូរអង្វែង ដូចគ្នាទៅវិញ
ទៅហើយ ។ គ្រប់អ្នកដែលបានឃើញ
នូវពាក្យទាំងនេះ ក៏ចង់បាននូវសេចក្តី
សុខភាពយូរអង្វែង ដូចគ្នាទៅវិញ
ទៅហើយ ។

គ្រប់អ្នកដែលបានឃើញនូវពាក្យទាំងនេះ
ក៏ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។ គ្រប់អ្នក
ដែលបានឃើញនូវពាក្យទាំងនេះ ក៏
ចង់បាននូវសេចក្តីសុខភាពយូរអង្វែង
ដូចគ្នាទៅវិញទៅហើយ ។

ពេលវេលា

ទី១១៩ ៩៩៩៩ ៩៩៩៩ ៩៩៩៩



ព្រះសង្ឃក្នុងប្រាសាទបាវនា
អង្គរវត្តស្រីវិហារ ខេត្តសៀមរាប បានប្រាប់យើង
ថា ក្នុងប្រាសាទបាវនា មានប្រាសាទតូចៗ ៤ កន្លែង
ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន គឺ ព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន
មុខ ២ មុខ ៤ មុខ និង ៦ មុខ ដែលមានរូបភាពព្រះពុទ្ធជាមូលដ្ឋាន

កិច្ចប្រជុំសមាគមស្រីស្រី ៧-៧៧ កម្ពុជា



DC 3-7



DC 3-4